

**កម្មវិធី Pandemic EBT (P-EBT): កម្មវិធី អាហារសាលា ពេលមានគ្រោះអាសន្ន
សំណួរដែលសាកសួរញឹកញាប់**

1. តើអ្វីទៅជាកម្មវិធី P-EBT, ឬកម្មវិធី Pandemic EBT កម្មវិធី អាហារ សាលា ពេលមានគ្រោះអាសន្ន?

ដោយសាររីករាលដាល COVID-19, កុមារៗដែលមានសិទ្ធិទទួលបានអាហារឥតគិតថ្លៃ ឬ អាហារបញ្ជុះតម្លៃនៅសាលានឹងទទួលបានការធានារ៉ាប់រងអាហារបន្ថែម។ កម្មវិធី P-EBT គឺជាការធានារ៉ាប់រងអាហារថ្មីនិងបណ្តោះអាសន្នដើម្បីជួយក្រុមគ្រួសារទិញគ្រឿងទេស ដោយសារតែសាលាបានបិទដំណើរការ។

2. តើអ្នកណា អាចទទួលបានកម្មវិធី P-EBT?

គ្រួសារណាមួយដែលមានកូនរៀនថ្នាក់ k-12 ដែលមានសិទ្ធិទទួលបានអាហារសាលាឥតគិតថ្លៃឬអាហារបញ្ជុះតម្លៃ - រាប់បញ្ចូលទាំងកុមារៗដែល ទៅរៀន ដែលមានអាហារ ឥតគិតថ្លៃសម្រាប់ សិស្សទាំងអស់។

កម្មវិធី P-EBT អាចមានសម្រាប់សិស្សទាំងអស់ដោយមិនគិតពីសញ្ជាតិឬស្ថានភាពអន្តោប្រវេសន៍។ មានតម្រូវការទាមទារតែមួយគត់ គឺកូនម្នាក់ត្រូវតែមានសិទ្ធិទទួលបានអាហារសាលាឥតគិតថ្លៃឬអាហារបញ្ជុះតម្លៃ។

3. ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបាន តើយើងនឹងទទួលបានប្រាក់ប៉ុន្មាន?

ចំនួនទឹកប្រាក់អាស្រ័យលើចំនួនកូនប៉ុន្មាននាក់នៅក្នុងផ្ទះរបស់អ្នក ដែលទទួលបានអាហារសាលាឥតគិតថ្លៃឬអាហារបញ្ជុះតម្លៃ។ ការធានារ៉ាប់រងអតិបរមាគឺ \$399 សម្រាប់កូនមួយនាក់។ លោកអ្នកនឹងទទួលបានកាត P-EBT មួយសម្រាប់កូនៗរបស់អ្នកទាំងអស់ (ឧទាហរណ៍៖ ប្រសិនបើលោកអ្នកមានកូន 3 នាក់ លោកអ្នកនឹងទទួលបានកាតមួយដែលមានទឹកប្រាក់ \$1,197 ដុល្លារ)។

ក្រុមគ្រួសារដែលមានកូន ដែល មានសិទ្ធិទទួលបានអាហារសាលាឥតគិតថ្លៃនិងអាហារបញ្ជុះតម្លៃ **បន្ទាប់ពី** ការបិទសាលារៀនរបស់ពួកគេនោះ នឹងទទួលបាន **តិចជាង** \$399 ដុល្លារសម្រាប់កូនម្នាក់ៗ។ វាអាស្រ័យលើពេលវេលាដែលគ្រួសាររបស់អ្នកបានដាក់ពាក្យសុំអាហារសាលាឥតគិតថ្លៃឬអាហារបញ្ជុះតម្លៃ ឬសម្រាប់អាហារចាំបាច់។ ការធានារ៉ាប់រងកម្មវិធី P-EBT (\$5.70 ដុល្លារក្នុងមួយថ្ងៃ) ដោយផ្អែកលើចំនួនថ្ងៃនៅសាលារៀន ដែលសាលាបានបិទដំណើរការ៖

- មីនា - \$68.40
- មេសា - \$125.40
- ឧសភា - \$119.70
- មិថុនា - \$85.50

4. តើកម្មវិធី P-EBT អាចមានផលប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់គ្រួសារខ្ញុំឬទេ?

ទេ។ ការដាក់ពាក្យស្នើសុំឬការប្រើកម្មវិធី P-EBT នឹង **មិន** ផ្លាស់ប្តូរស្ថានភាពអន្តោប្រវេសន៍របស់ឪពុកម្តាយឬកូនឡើយ។ កម្មវិធី P-EBT **មិនមែនជា** បន្តការដូច្នោះទេ។ គ្មាននរណាម្នាក់នឹងសាកសួរអំពីលោកអ្នកឬស្ថានភាពអន្តោប្រវេសន៍កូនឬសញ្ជាតិរបស់អ្នកទេនៅពេលដែលលោកអ្នកដាក់ពាក្យសុំកម្មវិធី P-EBT។

5. តើកូនៗរបស់ខ្ញុំទទួលបានកម្មវិធី P-EBT យ៉ាងដូចម្តេច?

មានវិធីពីរយ៉ាង ដើម្បីទទួលបានកម្មវិធី P-EBT:


ក្រុមគ្រួសារដែលមានអាហារចាំបាច់ (ប័ណ្ណជនក្រីក្រទិញអាហារតម្លៃថោក)៖ ចន្លោះថ្ងៃទី 28 មិថុនា និង ថ្ងៃទី 7 កក្កដា, ការធានារ៉ាប់រងកម្មវិធី P-EBT នឹងបន្ថែមទៅក្នុងកាត EBT ដែលលោកអ្នកបានប្រើរួចហើយ។

ក្រុមគ្រួសារដែលមានកូន ដែលទទួលបានអាហារសាលាឥតគិតថ្លៃឬអាហារបញ្ចុះតម្លៃ : លោកអ្នកត្រូវបំពេញពាក្យសុំសាមញ្ញមួយមុន ថ្ងៃទី 31 ខែសីហា ឬ ការចាប់ផ្តើមឆ្នាំសិក្សាថ្មី (ដែលមួយណាក៏មានឡើងក្រោយក៏ទៀត)។

6. តើខ្ញុំត្រូវដាក់ពាក្យសុំកម្មវិធី P-EBT យ៉ាងដូចម្តេច?

ការដាក់ពាក្យសុំ មានវិធីពីរយ៉ាង:

1. អនឡាញ៖ www.WashingtonConnection.org (នៅក្នុងពាក្យសុំ សូមជ្រើសរើសកម្មវិធី 'Pandemic EBT - Emergency School Meals Program' នៅក្នុងផ្នែកជំនួយម្ហូបអាហារ)



2. សូមហៅទូរស័ព្ទ៖ 877-501-2233 (ក្រសួងសេវាកម្មសង្គមកិច្ចនិងសុខាភិបាល DSHS មជ្ឈមណ្ឌលទំនាក់ទំនងសេវាកម្មអតិថិជន – អាចមានការបកប្រែជាភាសា)

ដើម្បីដាក់ពាក្យសុំសម្រាប់កុមារៗ ដែលលោកអ្នកត្រូវយល់ដឹង៖

- ឈ្មោះសាលាឬមណ្ឌលសិក្សាជីការកូនរបស់អ្នក
- នាមខ្លួន និង នាម ត្រកូល កូនរបស់អ្នក ដូចដែលបង្ហាញនៅក្នុងកំណត់ត្រាចុះឈ្មោះចូលរៀន
- ថ្ងៃខែឆ្នាំកំណើត កូនរបស់អ្នក

ការធានារ៉ាប់រងកម្មវិធី P-EBT ត្រូវបានអនុម័ត

ប្រសិនបើព័ត៌មាន នៅក្នុងពាក្យសុំអាហារសាលាកូនរបស់អ្នក ត្រូវនឹងព័ត៌មានរបស់កុមារនៅក្នុងពាក្យសុំកម្មវិធី P-EBT ជាមួយ DSHS.

លោកអ្នកអាចជ្រើសរើសកន្លែងផ្ញើតាមប៊ុស្តិ៍ប្រៃសណីយ៍នូវកាត P-EBT របស់អ្នកនៅក្នុងពាក្យសុំកម្មវិធី P-EBT របស់អ្នក។ ប្រសិនបើកូន (កូនៗរបស់អ្នក) ត្រូវបានអនុម័តនោះ កាត P-EBT របស់អ្នក នឹងមកដល់ក្នុងរយៈពេល 3-5 ថ្ងៃតាមប៊ុស្តិ៍ប្រៃសណីយ៍បន្ទាប់ពីការអនុម័ត។ ដោយសារតែបន្តការងារនៃពាក្យសុំ វាអាចចំណាយពេលដល់ទៅ 30 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីឱ្យពាក្យសុំរបស់អ្នកត្រូវបានដំណើរការ។



- 7. **តើថ្ងៃផុតកំណត់ដាក់ពាក្យសុំកម្មវិធី P-EBT នៅពេលណា?**
លោកអ្នកត្រូវបំពេញពាក្យសុំនៅត្រឹមថ្ងៃទី 31^{ខែសីហា} ឆ្នាំ 2020, ឬមុន ការចាប់ផ្តើមឆ្នាំសិក្សា 2020-21 (ដែលមួយណាកើតមានឡើងក្រោយកទៀត)។
- 8. **តើខ្ញុំនឹងដឹងថាខ្ញុំទទួលបានការអនុម័តយ៉ាងដូចម្តេច?**
លោកអ្នកនឹង ទទួលបាន កាត P-EBT តាមប៊ុស្តិ៍ប្រៃសណីយ៍ដែលមានព័ត៌មានអំពីរបៀបប្រើកាត P-EBT របស់អ្នក។ (សូមមើលលេខ #6 សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដាក់ពាក្យសុំ). ដំណើរការអនុម័តអាចចំណាយពេលយូរ ប្រសិនបើលោកអ្នកមានសិទ្ធិទទួលបានអាហារភតតិកថ្លៃនិង បញ្ចុះតម្លៃ បន្ទាប់ពី សាលារៀន បិទដំណើរការ។

ប្រសិនបើពាក្យសុំ P-EBT របស់អ្នកត្រូវបានបដិសេធនោះ លោកអ្នកនឹងទទួលបានលិខិតមួយច្បាប់តាមប៊ុស្តិ៍ប្រៃសណីយ៍ដែលពន្យល់អំពីអ្វីដែលបានកើតឡើង និងវិធីប្តឹងឧទ្ធរណ៍ ប្រសិនបើលោកអ្នកគិតថាការបដិសេធនេះ មិនត្រឹមត្រូវ។
- 9. **តើខ្ញុំត្រូវធ្វើអ្វីខ្លះ នៅពេលខ្ញុំទទួលបានកាត P-EBT តាមប៊ុស្តិ៍ប្រៃសណីយ៍?**
ត្រូវធ្វើតាមការណែនាំដែលមានភ្ជាប់មកជាមួយកាត P-EBT របស់អ្នក។ លោកអ្នកនឹងហៅទូរស័ព្ទ ហើយផ្តល់ជូនលេខកូនទីក្រុងនៅក្នុងពាក្យសុំកម្មវិធី P-EBT ដើម្បីធ្វើឱ្យដំណើរការកាត P-EBT របស់អ្នក ហើយបង្កើតលេខកូដសម្ងាត់ PIN ផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលកាត P-EBT របស់អ្នកត្រូវបានធ្វើឱ្យដំណើរការហើយ អាចប្រើកាតទិញអាហារនៅហាងលក់ទំនិញភាគច្រើន ទីផ្សាររបស់កសិករ និងតាមអនឡាញតាមរយៈ Amazon និង Walmart ដែលមានរយៈពេលរហូតដល់មួយឆ្នាំ ដោយគិតចាប់ពីពេលលោកអ្នកបានទទួលកាត P-EBT របស់អ្នក។
- 10. **ចុះប្រសិនបើកាត P-EBT របស់យើងមកដល់ ដោយមានចំនួនទឹកប្រាក់មិនត្រឹមត្រូវ?**
ប្រសិនបើលោកអ្នកគិតថាចំនួនទឹកប្រាក់មិនត្រឹមត្រូវ សូមហៅទូរស័ព្ទមកជួយមណ្ឌលទំនាក់ទំនងសេវាកម្មអតិថិជនតាមលេខ 877-501-2233។

11. តើក្មេងៗអាចនៅតែ ទទួលបាន អាហារពី សាលារៀនឬអង្គការផ្សេងទៀតទេ ប្រសិនបើយើង ទទួលបានកម្មវិធី P-EBT?

បាន/ចាស់។ កុមារៗអាចទទួលបានអាហារពីសាលារៀន និង ទទួលបានកម្មវិធី P-EBT។ វាជាកម្មវិធីដាច់ដោយឡែក។ ការធានារ៉ាប់រងកម្មវិធី P-EBT មិនជំនួសឱ្យអាហារពីសាលាឬអង្គការផ្សេងទៀតទេ។

12. តើខ្ញុំនឹងទទួលបានកម្មវិធី P-EBT ញឹកញាប់ប៉ុណ្ណា?

មួយដង។ កម្មវិធី P-EBT មិនមែនជាការធានារ៉ាប់រងប្រចាំខែទេ ដូចគ្នាទៅនឹងប័ណ្ណជនក្រីក្រទិញអាហារតម្លៃថោក ឬ WIC ផងដែរ។

13. ចុះបើខ្ញុំបានដាក់ពាក្យសុំតាមអនឡាញ ហើយ មិនបានទទួល កាត P-EBT របស់ខ្ញុំ ឬខ្ញុំបានទទួលលិខិតដែលបដិសេធពាក្យសុំរបស់ខ្ញុំ?

សូមហៅទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ទំនងសេវាកម្មអភិវឌ្ឍន៍នៃក្រសួងសេវាកម្មសង្គមកិច្ច និងសុខាភិបាល (DSHS) តាមលេខ 877-501-2233។ លោកអ្នកអាចជួបពួកគេនៅចន្លោះម៉ោង 8 ព្រឹក និង 5 ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកដែលប្រតិបត្តិតាម)។

14. តើខ្ញុំអាចទិញអ្វីខ្លះ ដោយប្រើការធានារ៉ាប់រងកម្មវិធី P-EBT?

ការធានារ៉ាប់រងកម្មវិធី P-EBT របស់អ្នក អាចទិញអាហារភាគច្រើន នៅក្នុងហាងលក់ទំនិញនិងទិវារសិករ ឬដើម្បីទិញគ្រឿងទេសតាមអនឡាញតាម Amazon និង Walmart។

កាត P-EBT មិនអាចប្រើសម្រាប់៖

- ភេសជ្ជៈមានជាតិអាល់កុល
- របស់របរមិនមែនម្ហូបអាហារ (ឧទាហរណ៍គ្រឿងប្រើប្រាស់ក្នុងផ្ទះ របស់របរប្រើប្រាស់នៅបង្គន់)
- អាហារឆ្អិនស្រាប់
- វិតាមីននិងថ្នាំ

ប្រើកាត EBT របស់អ្នក ដូចគ្នាទៅនឹងកាតឥណពន្ធ៖

- ជ្រើសរើសកាត "EBT"
- ដាក់កាត P-EBT របស់អ្នក
- បញ្ចូលលេខសម្ងាត់ PIN ផ្ទាល់ខ្លួនរបស់អ្នក

15. តើខ្ញុំត្រូវប្រើការធានារ៉ាប់រងកម្មវិធី P-EBT របស់ខ្ញុំទាំងអស់ នៅពេលខ្ញុំទទួលបានកាតរបស់ខ្ញុំ? ទេ។ លោកអ្នកនឹងមានការធានារ៉ាប់រងកម្មវិធី P-EBT របស់អ្នករយៈពេលមួយឆ្នាំ បន្ទាប់ពីអ្នកទទួលបានកាតរបស់អ្នក។

16. តើខ្ញុំត្រូវហៅទូរស័ព្ទទៅអ្នកណា បើខ្ញុំមានសំណួរ?

ហៅទូរស័ព្ទលេខ 877-501-2233 (DSHS' មជ្ឈមណ្ឌល ទំនាក់ទំនងសេវាកម្មអភិវឌ្ឍន៍) 8 ព្រឹក - 5 ល្ងាច, ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សម្រាកដែលប្រតិបត្តិតាម)

ប្រសិនបើលោកអ្នកមានសំណួរអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នកនិងការធានារ៉ាប់រងអាហារនេះ លោកអ្នកអាចពិភាក្សាជាមួយមេធាវីអន្តោប្រវេសន៍។ អង្គការទាំងនេះ យល់ដឹងអំពីកម្មវិធី P-EBT និងច្បាប់អន្តោប្រវេសន៍ ពួកគេអាចឆ្លើយសំណួររបស់អ្នក។

- ការិយាល័យក្រុងស៊ីតថល (គម្រោងសិទ្ធិជនអន្តោប្រវេសន៍នៅភាគខាងជើង) NWIRP
Seattle Office: 206-587-4009
- ការិយាល័យ NWIRP Yakima Valley (Granger) Office: 509-854-2100
- ការិយាល័យ WIRP Wenatchee Office: 509-570-0054
- ការិយាល័យ NWIRP Tacoma South office: 206-816-3893

17. ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលមិនទទួលបានអាហារចាំបាច់ ឬអាហារឥតគិតថ្លៃឬអាហារបញ្ចុះតម្លៃ តើត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានការធានារ៉ាប់រងកម្មវិធី P-EBT?

ក្រុមគ្រួសារមានកូនដែលមានអាយុចូលរៀន ដែលបច្ចុប្បន្នបានបាត់បង់ការងារឬប្រាក់ចំណូល អាចបំពេញពាក្យសុំអាហារសាលាឥតគិតថ្លៃឬអាហារបញ្ចុះតម្លៃ តាមរយៈមណ្ឌលសិក្សាធិការរបស់អ្នក **មុន** ថ្ងៃទី 30 ខែមិថុនា និង **មុនពេល** លោកអ្នកដាក់ពាក្យសុំកម្មវិធី P-EBT។ លោកអ្នកក៏អាចដាក់ពាក្យសុំអាហារចាំបាច់មុនថ្ងៃទី 30 ខែមិថុនា តាមអនឡាញផងដែរ

(www.WashingtonConnection.org) ឬតាមទូរស័ព្ទ (877-501-2233 – DSHS

មជ្ឈមណ្ឌលទំនាក់ទំនងអភិវឌ្ឍន៍)។

ប្រសិនបើលោកអ្នកទទួលបានការអនុម័តចំពោះអាហារចាំបាច់នោះ

លោកអ្នកក៏នឹងទទួលបានការធានារ៉ាប់រងកម្មវិធី P-EBT

សម្រាប់កូនៗដែលមានអាយុចូលរៀនផងដែរ។

ប្រសិនបើលោកអ្នកទទួលបានការអនុម័តចំពោះអាហារចាំបាច់

ឬអាហារឥតគិតថ្លៃនិងអាហារបញ្ចុះតម្លៃ បន្ទាប់ពីសាលារៀនបានបិទដំណើរការ និងមុនថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2020 នោះ ការធានារ៉ាប់រងកម្មវិធី P-EBT របស់អ្នកនឹងត្រូវបានលែងតាមចំនួន។

សេចក្តីថ្លែងការណ៍ស្តីពីគ្មានការរើសអើងរបស់(ក្រសួងកសិកម្មអាមេរិក) USDA
ស្ថាប័ននេះគឺជាអ្នកផ្តល់ឱកាសស្មើគ្នា។